

ឆ្នាំថ្មី គំនិតខ្មែរថ្មី

ឆ្នាំសកលថ្មី២០១៥ ជាឆ្នាំថ្មី សំរាប់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ក្នុងស្ថានភាពក្រលំបាកទាំងផ្លូវកាយ និង ចិត្ត តាំពីយុទ្ធសាស្ត្ររស់មកហើយ សួរថា តើមានអ្វី ជាសេចក្តីសង្ឃឹមថ្មី អាចចេញរួចផុតពីទុក្ខលំបាក ជាអចិន្ត្រៃយ៍ បានដែរឬទេ ?

ជាបឋម តាមទំលាប់ យើងមាន តែប្រសិទ្ធភាព សូមទេព្វ សាកល ជួយឧបត្ថម្ភ អោយពលរដ្ឋខ្មែរម្នាក់ៗ ជួបតែសេចក្តីសុខចំរើន និង ឲ្យបានសំរេច នូវ សព្វសេចក្តីប្រាថ្នា គ្រប់បែបយ៉ាង ជាពិសេស គឺ សុខភាព និង ផលាកើតចេញបានជា ទ្រព្យសម្បត្តិ បរិបូណ៌ ពី សម្មាដីវៈ។

ដើម្បី ធ្វើអោយសំរេចបាន នូវ សព្វប្រាថ្នា តម្រូវអោយខ្មែរម្នាក់ៗ មាន **ទឹកចិត្ត ជា វិជ្ជាមាន**¹ នៅចំពោះមុខបញ្ហាដែលខ្លួនជួបប្រទះ។ ទឹកចិត្តជាវិជ្ជាមាន គឺ ការមានជំនឿ លើ បញ្ហា ដែលខ្លួនមាន និង សេចក្តីក្លាហាន ក្នុងការប្រើបញ្ហា ដើម្បី ញាំងកម្លាំងចិត្ត និង កាយ នឹងធ្វើឲ្យសំរេចបាននូវសេចក្តីប្រាថ្នា។ កត្តាទាំងពីរ នេះ ជា ចលករ ធ្វើឲ្យការប្រព្រឹត្តិ ស្វែងរកគោលបំណង ងើរបានដោយរលូន។

តែការប្រើបញ្ហា តម្រូវឲ្យមានការត្រិះរិះ ដើម្បីឆ្លើយនឹងសំណួរខ្លួនឯងថា៖

- ត្រូវធ្វើបែបណា នៅចំពោះការជួបប្រទះនូវបញ្ហា ?
- ត្រូវយល់ដឹងអោយច្បាស់អំពីធាតុបញ្ហា
- ត្រូវសម្លឹងជានិច្ច រកអាណាគត
- ត្រូវដឹងឲ្យច្បាស់អំពីគោលបំណង គឺ ចំណង់ចង់ដោះស្រាយបញ្ហា ឬ មិនចង់ដោះស្រាយ
- បើមានបំណងចង់ដោះស្រាយ ត្រូវប្រមូលថាមពល គិតពិចារណា រកដំណោះស្រាយ ដោយសួរថា ត្រូវមានវិធានការ របៀបណាមួយ ?

រួមសេចក្តីមក សង្ឃឹមថ្មី ដែលខ្មែរម្នាក់ៗ អាចមានគឺ ជំនឿលើបញ្ហារបស់ខ្លួនឯង ថាអាចយកវា មកប្រើក្នុងគតិធម៌ ដើម្បី ឈមមុខ តទល់នូវ គ្រប់បញ្ហា ដែលខ្លួនបានជួបប្រទះ ព្រោះធាតុ នៃបញ្ហា មានមូល

¹ ទឹកចិត្តជាវិជ្ជាមាន = Les états d'âmes positifs¹

ហេតុតែមួយ គឺ អំណាចផ្តាច់ការ ដែលនាំបង្កើតសព្វបញ្ញាសង្គមសំរាប់ប្រជាជាតិខ្មែរ។ ដំណោះស្រាយ មានតែមួយ គឺ ខ្មែរត្រូវនាំគ្នា រួមជាកម្លាំងតែមួយ ដើម្បីធ្វើបដិវត្តន៍ ជាតិ ដែលជាបដិវត្តន៍ សំរាប់កសាង លទ្ធិប្រជាធិបតេយ្យសេរី ពិតប្រាកដ ដែលជាបដិវត្តន៍ មានធាតុផ្ទុយស្រឡះពីបដិវត្តន៍កុម្មុយនិស្តសំរាប់ វាយរំលាយ សេរីភាព របស់ ប្រជាពលរដ្ឋ។ បដិវត្តន៍ជាតិយក ការប្រយុទ្ធ នៃ អ្នកស្នេហាជាតិ ជាកម្លាំង តស៊ូ មានច្បាប់ ជាតិ អន្តរជាតិ និង ធម្មជាតិ ជាអាវុធ សំរាប់ វាយប្រហារអំណាចផ្តាច់ការ ដើម្បីរស្មីនៃ លទ្ធិប្រជាធិបតេយ្យ ដែលវាខុសផ្នែកពីការប្រយុទ្ធ នៃវណ្ណៈ របស់លទ្ធិកុម្មុយនិស្តបង្កើតជាកម្លាំងវណ្ណៈ តស៊ូសំរាប់បំរើប្រយោជន៍ អង្គការនៃបក្សកុម្មុយនិស្ត ដែលជាប្រយោជន៍ផ្ទុយស្រឡះពីប្រយោជន៍ប្រជា ជាតិ។

១. ទម្រ នៃច្បាប់ធម្មជាតិ ក្នុងបដិវត្តន៍ជាតិ

គឺ និស្ស័យបី មាននៅក្នុងធាតុមនុស្ស៖ អំណាចនៃការបង្កើត, អំណាចនៃការបង្កើតថ្មី, និង អំណាចនៃ មនោគតិ^២។ អំណាចទាំងបីនេះចុះនាមក្នុងគ្រោងសេរីភាព ដែលមាននៅក្នុងធាតុរបស់មនុស្សលោក។ សេរីភាពមានបីយ៉ាង ក្នុងបដិវត្តន៍ជាតិ៖ សេរីភាព ប្រឆាំងនឹងការជិះជាន់, សេរីភាព ប្រឆាំងនឹង ការប ង្ខិតបង្ខំ, និង សេរីភាព ប្រឆាំងនឹង ភាពនៅក្នុងចំណុះ^៣។

២. ទម្រ នៃច្បាប់អន្តរជាតិ ក្នុងបដិវត្តន៍ជាតិ

គឺ សិទ្ធិមនុស្ស នៃ ការតទល់នឹង ការសង្កត់សង្កិន ពីសំណាក់ អំណាចផ្តាច់ការ។ សិទ្ធិនេះ មានច្បាប់ អន្តរជាតិ ជា ធនធានគតិយុត្ត យកវាមកធ្វើជាទម្រ ក្នុងការតស៊ូប្រឆាំងនឹងអំណាចផ្តាច់ការ។ សិទ្ធិនេះ មាន តុលាការអន្តរជាតិ សំរាប់ការពារ គ្រប់ ការសង្កត់សង្កិន ពីសំណាក់អ្នកដឹកនាំ ជាបុគ្គល ជាក្រុមក្តី ដែលបានប្រព្រឹត្ត អំពើឧក្រិដ្ឋ ប្រឆាំងនឹងមនុស្សជាតិ។

៣. ទម្រ នៃច្បាប់ជាតិ ក្នុងបដិវត្តន៍ជាតិ

គឺ រដ្ឋធម្មនុញ្ញ ជាឧត្តមច្បាប់ជាតិ សំរាប់ការពារ សេរីភាព នៃ ពលរដ្ឋ^៤ នូវគ្រប់សកម្មភាព ជាការសំដែង មតិជា វិវេទកម្មក្តី ជំទាស់នឹងនយោបាយអ្នកដឹកនាំ ឬប្តឹងតវ៉ាតាមផ្លូវច្បាប់ នូវសព្វការបំពានពីសំណាក់ ជនទុច្ចរិត ទាមទារសិទ្ធិគ្រប់បែបយ៉ាង ដែលមានចែងនៅក្នុងច្បាប់។

^២ អំណាចនៃការបង្កើត=Le pouvoir de création, អំណាចនៃការបង្កើតថ្មី= Le pouvoir d'invention, អំណាចនៃ មនោគតិ= Le pouvoir d'imagination ។
^៣ សេរីភាពប្រឆាំងនឹងការសង្កត់សង្កិន, ការជិះជាន់, ភាពនៅក្នុងចំណុះ=Liberté s'oppose à l'oppression, à la coercion, à la sujétion ។
^៤ ពលរដ្ឋ= Le citoyen

រួមសេចក្តីមក បដិវត្តន៍ជាតិ មិនមែន ជាសកម្មភាពខុសច្បាប់នោះឡើយ ផ្ទុយទៅវិញ គឺជា សកម្មភាព យក ច្បាប់ជាគោល យក សេរីភាពជាអាវុធ នៅក្នុងមូលដ្ឋាន អធិបតេយ្យភាព នៃ ប្រជាពលរដ្ឋ។ នេះ ហើយ ជា សេចក្តីសង្ឃឹមថ្មី ក្នុងឆ្នាំសកលថ្មី ២០១៥។ បដិវត្តន៍ ជានយោបាយ ហើយនយោបាយជា សកម្មភាព ដែលជាសារជាតិ ប៉ងប្រាថ្នាស្វែងរក សុកម្ពលជូនដល់ប្រជាពលរដ្ឋ និងសុខដុម ក្នុងសង្គម ដែលមាន ពលរដ្ឋ ជា នាដការនៃសង្គម។ នយោបាយ ជាកិច្ចការសាធារណៈ និងប្រជាធិបតេយ្យដូច្នោះ ពលរដ្ឋម្នាក់ៗ មានភារកិច្ច ក្នុងតួនាទី ជា អ្នកប្រជាធិបតេយ្យ ស្វែងរកចម្លើយ នៃបញ្ហាជាតិ ដោយខ្លួន ឯង និងដើម្បីខ្លួនឯង សម្របនឹងធម្មជាតិរបស់ខ្លួនជាអ្នកប្រជាធិបតេយ្យ។ បដិវត្តន៍ជាតិ ជាសកម្មភាព ស្របច្បាប់ ប្រឆាំងនឹង អំណាចផ្តាច់ការ ព្រោះវា ជាអ្នកប្រឆាំងនឹង លទ្ធិប្រជាធិបតេយ្យ។

ភាគច្រើន និង ភាគតិច ក្នុងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យ

នៅក្នុងក្របខណ្ឌលទ្ធិប្រជាធិបតេយ្យ បើ អ្នកប្រឆាំង កើតចេញ ពីការបោះឆ្នោត មានអសនៈតិចជាង នៅក្នុង រដ្ឋសភា ហើយចូលធ្វើសហប្រតិបត្តិការ ជាមួយ អ្នកឈ្នះឆ្នោត នៅក្នុងករណីយបែបនេះ អ្នក ភាគតិចនោះ ឈប់មានលក្ខណៈ ជាអ្នកប្រឆាំងនឹងអ្នកភាគច្រើន។ លក្ខណៈជាអ្នកប្រឆាំងតម្រូវអោយ មានសញ្ញាលក់ ប្រឆាំងច្បាស់លាស់នឹង អ្នកភាគច្រើន។ ម្យ៉ាងវិញមួយទៀត បើអ្នកប្រឆាំងបណ្តោយអោយ ពួកអ្នកកាន់អំណាចផ្តាច់ការ ប្រព្រឹត្តអំពើប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ដោយមិនធ្វើការបរិហារជា សាធារណៈ ក្នុងករណីយបែបនេះ អ្នកប្រឆាំង ក្លាយ ជា អ្នកសមគំនិត ក្នុងបទទុច្ចរិត ជាមួយ អ្នកកាន់ អំណាចផ្តាច់ការ។

សេចក្តីសន្និដ្ឋាន

ការបោះឆ្នោត ជាសារជាតិនៃលទ្ធិប្រជាធិបតេយ្យ តែបើការបោះឆ្នោតនៅក្រោមការរៀបចំ និងត្រួតត្រា របស់អំណាចផ្តាច់ការ គឺទុកជាការក្លែងបន្លំសំរាប់រក្សាអំណាចផ្តាច់ការតែប៉ុណ្ណោះ។ ហេតុនេះឯងបាន ជាតម្រូវបង្កើត ចលនាបដិវត្តន៍ជាតិ ដើម្បីប្រឆាំងនឹង អំណាចផ្តាច់ការ។ សង្ឃឹមលើការបោះឆ្នោតក្លែង ក្លាយ ជាការសង្ឃឹម ក្នុងសេចក្តីអស់សង្ឃឹម នោះឯង។

ឧប សៅ សង្ហា

ថ្ងៃទី៧ មករា ឆ្នាំ ២០១៥